



បញ្ហាគោរពរដ្ឋបាល កម្ពុជា

၂၀၁၈ ခုနှစ်၊ မတ်လ ၃ ရက်နေ့

ថ្ងៃពុធហ្លូងខ្មែរសង្គម ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ ៥ ឆ្នាំ២០២៥

**សេចក្តីណែនាំ
លើការអនុវត្តប្រតិបត្តិការ
ផ្តល់សន្តតិយភាពដោយមានការធានា (LPCO)**

យោងតាមសេចក្តីសម្រេចនៃកិច្ចប្រជុំរបស់គណៈកម្មាធិការនយោបាយរូបិយវត្ថុ លើកទី៧៥ លេខ ៨២៧.០២៥.១១៥.ស.ជ.ណ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូន គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់អំពីលក្ខខណ្ឌចាំបាច់ និងនីតិវិធីមួយចំនួនក្នុងការចូលរួម ដេញថ្លៃប្រតិបត្តិការ LPCO ដូចតទៅ៖

ក- លក្ខខណ្ឌចាំបាច់មុនពេលដេញថ្លៃ

- ត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់ថ្នាលធនាគារជាតិនៃកម្ពុជា (NBCP)
- ត្រូវចុះកិច្ចសន្យាជាមួយធនាគារជាតិនៃកម្ពុជា លើកិច្ចសន្យាមេសម្រាប់ប្រតិបត្តិការទទួលទិញវិញ
របស់ធនាគារជាតិនៃកម្ពុជា
- ត្រៀមបម្រុងមូលបត្រអាចជួញដូរបាន និង/ឬមូលបត្ររដ្ឋ សម្រាប់ជាវត្ថុធានា ចំពោះប្រតិបត្តិការ
LPCO ដែលទទួលបានជោគជ័យក្នុងការដេញថ្លៃ
- ឥណប្រតិទានរបស់មូលបត្រអាចជួញដូរបាន និង/ឬមូលបត្ររដ្ឋ ត្រូវតែវែងជាង ឬស្មើនឹងឥណ-
ប្រតិទានរបស់ប្រតិបត្តិការ LPCO
- តម្លៃចារឹកមូលបត្រអាចជួញដូរបាន និង/ឬ មូលបត្ររដ្ឋ ត្រូវតែធំជាង ឬស្មើនឹងទំហំទឹកប្រាក់
របស់ LPCO
- គ្រឹះស្ថានអាចប្រើប្រាស់វត្ថុធានាផ្សេងៗទៀត ដែលទទួលយកដោយធនាគារជាតិនៃកម្ពុជា ធ្វើជា
វត្ថុធានាសម្រាប់ប្រតិបត្តិការរូបិយវត្ថុ
- ចំពោះវត្ថុធានាជាប្រាក់ដុល្លារអាមេរិក អត្រាហ៊ែរខាត់ (Haircut) នឹងត្រូវបានអនុវត្តលើតម្លៃចារឹកក្នុង
កម្រិតមួយដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា។

ខ-នីតិវិធីក្នុងការដាក់ដេញថ្លៃ

- ទំហំទឹកប្រាក់ដេញថ្លៃអតិបរមា/អប្បបរមាក្នុងមួយគ្រឹះស្ថាន អត្រាការប្រាក់អប្បបរមាសម្រាប់
គណប្រតិទាននីមួយៗ កម្រិតអត្រាហិរខាត់ (Haircut) លក្ខខណ្ឌរ៉ាប់រង និងនីតិវិធីពាក់ព័ន្ធ
ដទៃទៀត និងត្រូវជូនដំណឹងក្នុងសេចក្តីជូនដំណឹងស្តីពីការដេញថ្លៃប្រតិបត្តិការផ្តល់សន្ទនីយភាព
ដោយមានការធានា (LPCO)



- គ្រឹះស្ថានដែលដាក់ដេញថ្លៃតាមប្រព័ន្ធ NBCP ហើយទទួលបានជោគជ័យ នឹងត្រូវទទួលបានលិខិតបញ្ជាក់លទ្ធផលព្រមទាំងព័ត៌មានពាក់ព័ន្ធពីប្រព័ន្ធ NBCP។ គ្រឹះស្ថានដែលដាក់ដេញថ្លៃតាមសារអេឡិចត្រូនិក ឬតាមស្រាមសំបុត្រ ត្រូវចុះកិច្ចសន្យាបំពេញបន្ថែមជាមួយធនាគារជាតិនៃកម្ពុជា។

គ- នីតិវិធីក្រោយពេលដេញថ្លៃឈ្នះ

- គ្រឹះស្ថានដែលទទួលបានជោគជ័យក្នុងការដេញថ្លៃ នឹងទទួលបានសន្ទនីយភាពបន្ទាប់ពីបានផ្ទេរសិទ្ធិកាន់កាប់វត្ថុធានាជូនធនាគារជាតិនៃកម្ពុជា
- ក្នុងករណីគ្រឹះស្ថានមិនបានប្រគល់វត្ថុធានាទាន់ពេលវេលា ធនាគារជាតិនៃកម្ពុជានឹងពិន័យតាមយន្តការសមស្របណាមួយ។

ឃ- នីតិវិធីនៅថ្ងៃឥណប្រតិទាន

- នៅថ្ងៃឥណប្រតិទាននៃប្រតិបត្តិការ LPCO ធនាគារជាតិនៃកម្ពុជានឹងផ្ទេរសិទ្ធិកាន់កាប់វត្ថុធានាជូនគ្រឹះស្ថានវិញ បន្ទាប់ពីបានទូទាត់ចប់សព្វគ្រប់នូវប្រាក់ដើម និងការប្រាក់ រួមទាំងកាតព្វកិច្ចផ្សេងៗទៀត ប្រសិនបើមាន
- ការប្រាក់បង្គរនឹងត្រូវបានគណនាអាស្រ័យលើប្រាក់ដើម រយៈពេលខ្ចីប្រាក់ អត្រាការប្រាក់ និងផ្នែកលើមូលដ្ឋានចំនួនថ្ងៃជាក់ស្តែងក្នុងឆ្នាំនីមួយៗ
- ប្រាក់ដើម និងការប្រាក់នឹងត្រូវទូទាត់ដោយស្វ័យប្រវត្តិចេញពីគណនីចរន្តរបស់គ្រឹះស្ថាន
- ករណីគណនីចរន្តរបស់គ្រឹះស្ថានគ្មានសមតុល្យគ្រប់គ្រាន់សម្រាប់ការទូទាត់ប្រាក់ដើម និងការប្រាក់តាមពេលវេលាកំណត់ ធនាគារជាតិនៃកម្ពុជានឹងយកវត្ថុធានាមកទូទាត់ប្រាក់ដើម និងការប្រាក់ដោយគណនាតាមវិធីសាស្ត្រទិញត្រឡប់វិញ។

រាល់សេចក្តីជូនដំណឹងផ្សេងៗដែលមានខ្លឹមសារផ្ទុយពីសេចក្តីជូនដំណឹងនេះត្រូវចាត់ទុកជាមោឃៈចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាប និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។



សូមទំនាក់ទំនង ៖ នាយកដ្ឋានទីផ្សាររូបិយវត្ថុ

លេខទូរស័ព្ទ : (៨៥៥-២៣) ៧២២ ២២១ EXT. ១០៥០

សារអេឡិចត្រូនិក : markets.info@nbc.gov.kh

បណ្តាញសារព័ត៌មានផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ៖

www.nbc.gov.kh , www.facebook.com/nationalbankofcambodiaofficial , www.twitter.com/nbccambodia , www.instagram.com/nationalbankofcambodia , www.linkedin.com/company/national-bank-of-cambodia , www.youtube.com/channel/UC3GoCm_QGSSLjXZbcATfA